

เทศครั้งแรก	3
ชิโอบิingat วน วน	25
แหวนวงนี้มีปัททา	47
เพราะฤทธิ์แอลกอฮอล์	69
ความรู้สึกที่สับสน	91
กบตัก 2 ชั้น	113
แฟนชองดา	135
รักเขาขางเตยว	157



© 1984 by Izumi Matsumoto
 All rights reserved.
 First published in Japan in 1984 by
 SHUEISHA Inc. Tokyo.
 Thai translation rights arranged with
 SHUEISHA Inc. and
 VIBULKIJ PUBLISHING GROUP.

คำชี้แจง


หนังสือฉบับนี้ ทำขึ้นจากต้นฉบับ
 ภาษาญี่ปุ่นโดยเปิดจากซ้ายไปขวาซึ่งเป็น
 แบบจีน แต่เมื่อนำมาทำเป็นการ์ตูนภาค
 ภาษาไทยซึ่งมีการเปิดแบบสากลคือ เปิด
 จากขวาไปซ้าย จึงต้องมีการเปลี่ยนแปลง
 โดยการกลับข้างจากซ้ายไปขวา ซึ่งจะทำให้
 ตัวหนังสือประกอบฉากบางตอนที่เป็นภาษา
 อังกฤษและญี่ปุ่นกลายเป็นตัวกลับ ทางฝ่าย
 จัดทำ จึงต้องดัดแปลงให้เหมาะสม แต่ใน
 บางครั้งไม่อาจดัดแปลงได้ จำต้องปล่อยให้
 เป็นตัวกลับดังเดิม จึงขอภัยต่อนักอ่านมา
 ไว้ในที่นี้ด้วย.

การ์ตูนเรื่องนี้เขียนขึ้นมาเพื่อความบันเทิง ไม่เกี่ยวข้องกับบุคคล สถานที่หรือเหตุการณ์ใดๆทั้งสิ้น





ถนนสายนี้



เปรี้ยว

๕
เทศกาลครั้งแรก



















အဘယ့်
တော့မှ
?

အဘယ့်
အံ့လျော့
ပဲ



ဟော့ဟော့
နိုး
:

ဘယ်
တော့မှ
ဟေ့

အဲဒါ
ကိစ္စ
ပဲ



အဲဒါ
ဟော့
တော့မှ


ဘယ်
တော့မှ
ဟေ့

ဝဲ ဝဲ ဝဲ



ဟော့ဟော့
နိုး
:

ဘယ်
တော့မှ
ဟေ့



ဟော့




ဘယ်
တော့မှ
ဟေ့

ဘယ်
တော့မှ
ဟေ့

ဟော့
နိုး
:

ဘယ်
တော့မှ
ဟေ့





အိမ်ထဲမှာ
ရက်
ပြန်အောင်
အောင်
?

ဟဲ့
အိမ်ထဲမှာ
အောင်

အိမ်ထဲမှာ
?

အိမ်
အိမ်ထဲမှာ
အောင်

အိမ်ထဲမှာ
အောင်
;



အိမ်ထဲမှာ
အောင်

အိမ်ထဲမှာ
အောင်

အိမ်ထဲမှာ
အောင်


အိမ်ထဲမှာ
အောင်




အိမ်ထဲမှာ
အောင်

အိမ်ထဲမှာ
အောင်

အိမ်ထဲမှာ





ဂါတံ
ပိတိကံ
ပုဂံ

ဂါတံ
ဘေတိဂါတံ
ပုဂံ
ပိတိကံ

ပိတိကံ
ပေတိ
...



ခေါင်တိကံ
ပိတိကံ
ပုဂံ
ဘေတိကံ
ပုဂံ



ခေါင်တိကံ
ဘေတိကံ
ပုဂံ

ခေါင်



ခေါင်
ပုဂံ
ပုဂံ



ခေါင်
ပုဂံ
ပုဂံ
?

ပုဂံ..ပုဂံ



ခေါင်
ပုဂံ

ခေါင်
ပုဂံ
ပုဂံ
ပုဂံ

ခေါင်
ပုဂံ

ပုဂံ
ပုဂံ



ពាក្យ
ស្មោះត្រង់
ក៏ប្រកាន់
គ្រប់គ្រង
អ្វីក៏ធ្វើ
ដោយសេរី... តើវា



តើវា
គឺជាអ្វី
ដែលយើង



ម៉ែ
ចាញ់
៖ តើវា
ក៏

អ្វី
ដែល
យើង
ក៏

តើវា
ដែលយើង
គ្រប់គ្រង
អ្វីក៏ធ្វើ
ដោយសេរី?



អ្វី
ក៏យើង
ក៏



អ្វី
យើង
ក៏យើង
ក៏



ម៉ែ
៖


តើវា
អ្វី
ដែលយើង




អ្វី 2 គុណ
យើង
ដែលយើង



តើវា
ក៏





ໄປ
ໂອ້ນ

ສິ່ງ
ສູງສູນ
ສູນ



ແປງແຕ່ງ
ສູນ

ອີ... ອີ...
ໂອ້ນ



ສູນ
ສູນ
ໂອ້ນ

ກິ່ນ
ສູນ
ໂອ້ນ



ໂອ້ນ





ແປງ
ສູນ
ສູນ

ພວກ
ສູນ
ສູນ



ໄປ
ສູນ

ແປງ
ສູນ





ဟိုအေးလေးပဲလဲ
တိုက်ကံ
ခေါက်တစ်ခါ
ပေး

အဲဒါ
ခါဘယ်အခါ
နဲ



BO
ဟိုအေး
ပေးလဲ

အဲဒါ
ပေး




ဟိုအေး
ဘယ်အခါပဲ
ခါပေးလဲ
ပေး

ဟိုအေး



ခေါက်တစ်ခါ
ပေး




ဟိုအေး
ပေးလဲ
ပေး



ဟိုအေး
ပေး



ဟိုအေး
ပေး
ပေး






ဒါကလေးပဲ
တိုက်ခတ်
ကလေးပဲ

တိုက်ခတ်
ကလေးပဲ
ဒါကလေးပဲ



ဟိန်း
ဟိန်း
ဟိန်း



ဟိန်း
ဟိန်း
ဟိန်း
ဟိန်း





ဟိန်း
ဟိန်း
ဟိန်း




ဟိန်း
ဟိန်း
ဟိန်း

ဟိန်း
ဟိန်း

ဟိန်း
ဟိန်း








ຕື່ມູນສາມາດ
 ດຸກມາພາດຈິນຕະ
 ສາມາດ
 ແຕ່ສາມາດບໍ່ມີ
 ເສັ້ນເອົາໄປ



ຕື່ມູນສາມາດ
 ຕື່ມູນສາມາດ
 ມາ
 ຕື່ມູນສາມາດ
 ຕື່ມູນສາມາດ?



ຕື່ມູນສາມາດ
 ຕື່ມູນສາມາດ
 ຕື່ມູນສາມາດ
 ຕື່ມູນສາມາດ
 ຕື່ມູນສາມາດ
 ຕື່ມູນສາມາດ
 ຕື່ມູນສາມາດ
 ຕື່ມູນສາມາດ
 ຕື່ມູນສາມາດ

ຕື່ມູນສາມາດ
 ຕື່ມູນສາມາດ
 ຕື່ມູນສາມາດ



ຕື່ມູນສາມາດ
 ຕື່ມູນສາມາດ
 ຕື່ມູນສາມາດ
 ຕື່ມູນສາມາດ


257	256	255
ສາຍສາມາດ	ສາຍສາມາດ	ສາຍສາມາດ
ສາຍສາມາດ	ສາຍສາມາດ	ສາຍສາມາດ
ສາຍສາມາດ	ສາຍສາມາດ	ສາຍສາມາດ
ສາຍສາມາດ	ສາຍສາມາດ	ສາຍສາມາດ


ຕື່ມູນສາມາດ
 ຕື່ມູນສາມາດ
 ຕື່ມູນສາມາດ




ภาพระบายสี




(ไม่มีรางวัล)







ขอปฏิเสธ! หนูไม่!







ចាំឆែកឆោក
ឆេប
ឆាតឆាត



កូន
ចា
ចាតឆាត
ឆេប





โหม่งวอฮอว
วอฮอว
...

คางคาง
วอฮอว
30 นาที
แล้ว




โหม่ง
...



โหม่งว่า
โหม่งอ้ว
สุดธรรมดา
แล้ว

โหม่งว่า
โหม่งอ้ว
นี่





အိမ်ပြန်
အမေ့အား
ပေး

အိမ်ပြန်
အမေ့အား
ပေး



အိမ်ပြန်
အမေ့အား
ပေး

အ:
အ:



အိမ်ပြန်
အမေ့အား
ပေး



အိမ်ပြန်
အမေ့အား
ပေး

အိမ်ပြန်
အမေ့အား
ပေး



အိမ်ပြန်
အမေ့အား
ပေး



အိမ်ပြန်
အမေ့အား
ပေး

အိမ်ထဲမှာ
အားလုံးပဲ
ပေးတာ
...



အိမ်ထဲမှာ
ပေးတာ
...



အိမ်ထဲမှာ
ပေးတာ
...



အိမ်ထဲမှာ
ပေးတာ
...




အိမ်ထဲမှာ
ပေးတာ
...



အိမ်ထဲမှာ
ပေးတာ
...








အိမ်ထဲမှာ
ပေးတာ
...



အိမ်ထဲမှာ
ပေးတာ
...







ဟံသာ
ဂီၤဆွ
...

ယာလာ
မိၤတဲၤဆွ
တဲၤဂီၤဆွနဲၤ



တံး
တံး



ဟံသာ
မိၤတဲၤဆွ
တဲၤဂီၤဆွနဲၤ

ၤ



ဆဲးဘဲး
မော
?

တဲၤဆွဂီၤတဲၤ
5 မိၤတဲၤ
ဟံသာ



ဆဲးဘဲး
5 မိၤတဲၤ
တဲၤဂီၤဆွ
မော

ဟံး
ဟံး

ဟံသာဂီၤ
မိၤ
တဲၤ
ဆွ
ဟံး




ဘဲးဟံး
?

တံး
တံး




ဟံး

ဟိန်း







ໄພ
ໄພໂຕ້ໂຕ້



ທ້າວ
ອາໄສ
ທ້າວສິພາ
ຈູ



ໄພ
ອັດຕາ
ອັດຕາ



ອັດຕາ
ໝາຍໝາຍສູ່ໂຕ້ໂຕ້
ສູ່

ທ້າວ
ແຕ່ງສູ່
ເວັບ
ບໍ່ມາດາດ



ໄພ
ສູ່
ສູ່
ທ້າວ
ທ້າວ

ໄພ?

ທ້າວ!!



ໄພ?


ທ້າວ
ທ້າວ
ທ້າວ



ທ້າວ
ທ້າວ
ທ້າວ
ທ້າວ



ທ້າວ
?



ကျွန်မတို့မိန့်စရာ
ဂါးစိတ်
မိန့်





វោសិណឃ្មុំកាត
សេងឡូក
កម្ពុជ
តារាតិណឃ្មុំ

គ្រប់
កាតារី
ត្រើ



ឡូកា ឡូកា

ស្រីឃ្មុំ
ត្រើ
?



យា
តោ
...

កិច្ចការ
ចាតុ
កិច្ច

កិច្ចការ

កិច្ច
ស្រីឃ្មុំ
កិច្ចការ
កិច្ចការ
កិច្ចការ



កិច្ចការ
កិច្ចការ
កិច្ចការ
កិច្ចការ

កិច្ចការ
កិច្ចការ
កិច្ចការ
កិច្ចការ





តើគ្រប់
ស្រីទាំង
នេះ
ឬ
ចង់

តើគ្រប់គ្នា
:


ហ្នឹង
យល់គ្រប់
ស្រីទាំង
នោះទាំងអស់
ទេ



តើគ្រប់
នោះទេ
?

តើគ្រប់
គ្រប់គ្នា
:

គ្រប់គ្នា
:



តើគ្រប់
នោះ
:

គ្រប់គ្នា
គ្រប់គ្នា
ទាំងអស់
គ្រប់គ្នា


2 3 4 5 6 7 8

គ្រប់គ្នា
គ្រប់គ្នា
:





အထက်
အောက်
:





အားနည်းတဲ့
ကိစ္စပေး
အားနည်း





ព្រាម្នាក់
 បានកំរិតមក
 ក្នុងស្នាក់នៅ
 ក៏សម្រេចចិត្ត
 ទៅរកស្រី
 ម្នាក់ដែលស្នាក់



តើ
 វា
 គឺជា
 អ្វី?

អ្វី?



ខ្ញុំ
 បាន
 មក
 ដល់
 ក្រុម
 ហ្នឹង
 ហ្នឹង



ក៏
 បាន
 មក
 ដល់
 ក្រុម
 ហ្នឹង
 ហ្នឹង



តើ
 វា
 គឺជា
 អ្វី?

អ្វី?




"Uniform show"


Madoka as a soldier







แหวนวงนี้มีปัญหา











ឃើញ
ពាក្យ
ព្រះស្រី
?

កំពុង
ចំណាយ
របស់



តើ
គ្រូ
នឹង
ចុះ
ចុះ
ចុះ

ឯងក៏ដឹង



តើ
ឯង
ក៏ដឹង
អ្វី

ស្រេច
ហើយ
ទើប
នឹង

យ៉ាង
ណា



ក៏ដឹង
ក៏ដឹង
ក៏ដឹង
ក៏ដឹង

យ៉ាង
ណា



អ្វី!

យ៉ាងណា
នឹង
ស្រេច
ហើយ
ទើប
នឹង

大衆



អ្វី
ហ្នឹង



ឆ្នើម
សាក្សី
ស៊ើបសួរ
តើវា



យោង
សេចក្តី
ទាំង
សាមញ្ញ
ក៏ដូច

3 រយ
ក៏ដូច
សេចក្តី
ស្របគ្នា
?



យ៉ាងណា
នេះស្របគ្នា
សេចក្តី
ក៏ដូច
ស្របគ្នា?

តើ?



តើ
តើ



រួមគ្នា
ក៏ដូច
ក៏ដូច
ស្របគ្នា

ស្របគ្នា



តើ
ស្របគ្នា
ក៏ដូច



យ៉ាងណា
ប៉ុន្តែ
ស្របគ្នា
តើ

យោង
ប៉ុន្តែ
ក៏ដូច
ស្របគ្នា



ស្របគ្នា
ស្របគ្នា

ព្រះ
...

ចាង
ក្បួន

ស្រី
ស្រស់
ក្រែង



អ្វីហ្នឹង
កាត់ប្រចាំ
ហ្នឹង



អូ



ស្រី
ចង់ដឹង
...

តើ
ត្រូវ
អ្វី?

ស្រី
អរគុណ



អ្វី...
ស្រាប់តាម
ៗ

ស្រ...
ស្រពៃណី
ៗ




រ៉ាំរ៉ៃ
តារាងគោល
ៗ



អី?
អី?

អ្វីដែលកំពុង
កើតឡើង
តាមការ
ស្រាវជ្រាវ
នេះ



ដោយឡែក
ស្រពៃណី
នេះ



ចេញទៅ
យប់ៗ
រៀន

ប្រាកដ
ពាក់មែក
ប្រាកដពាក់
កំរិតខ្ពស់
នេះ



ច្បាប់
តាមការ
កំរិត
ខ្ពស់
នេះ

អ្វី...
ចេញ
តែឃើញ
ដោយ



ແອ່ງໂກ້
ບາງຄາວ
ເພິ່ງອຸ່ນ
ສ. ອໍ້ແອ່ງ

ກາລາ



ອາຍາ
ໂກ້ກິ່ນ

ນີ້ແກ່ວ
ປີ



ເອ້
ກໍ່ອາ
ປະ



ຜູ້ກາລາ
ອາຍາ
ໂກ້ກິ່ນ
ສາມາດ
ສາມາດ
ໂກ້ກິ່ນ

ອາຍາ

ກາລາ




ອາຍາ



ໂກ້ກິ່ນ
ປີ


ອາຍາ
ໂກ້ກິ່ນ
?








យើង
កាត់បន្ថយ
ត្រឹមត្រូវ



អីយ៉ាងនោះ
វាមិនមែនជា
អ្វីទេ

អីយ៉ាងនោះ
វាមិនមែនជា
អ្វីទេ



អ្នក
យកមក
មើល
មើល
តើ
វា
មែន
ជា
អ្វី
ទេ?



អ្នក
មិន
យល់
ទេ
ហើយ
វា
មិន
មែន
ជា
អ្វី
ទេ



អ្នក
មិន
យល់
ទេ
ហើយ
វា
មិន
មែន
ជា
អ្វី
ទេ

អ្នក
មិន
យល់
ទេ
ហើយ
វា
មិន
មែន
ជា
អ្វី
ទេ

អ្នក
មិន
យល់
ទេ
ហើយ
វា
មិន
មែន
ជា
អ្វី
ទេ





វិញ?
 បើ
 មិនទាន់
 ដឹង
 ទេ

ហ្នឹង
 ?



ព្រឹក
 យប់
 គ្រប់
 ពេល
 ក៏
 មាន
 មនុស្ស
 ចូល
 មក
 លេង

ស្រស់
 ខ្លាំង
 ណាស់
 មែន
 ទេ



មែន
 ទេ
 គ្រប់
 ពេល
 ក៏
 មាន
 មនុស្ស
 ចូល
 មក
 លេង





ស្រស់
 ណាស់

បើ
 គ្រប់
 ពេល
 ក៏
 មាន
 មនុស្ស
 ចូល
 មក
 លេង




បើ
 គ្រប់
 ពេល
 ក៏
 មាន
 មនុស្ស
 ចូល
 មក
 លេង
 មែន
 ទេ





វ៉ា!
 គឺវា
 ព្រះស្រី




វា
 គឺវា
 ឬ?

គឺវា
 គឺវា
 ឬ?

គឺវា
 គឺវា
 ឬ?





រឿង
ជីវិត
?

ប៊ែត
27
ឆ្នាំ

ក្រុមហ៊ុន
នៃ
សាក្សី



27
:

ប៊ែត
?

ក្រុមហ៊ុន
នៃ
សាក្សី

ក្រុមហ៊ុន
នៃ
សាក្សី

ក្រុមហ៊ុន
នៃ
សាក្សី

ក្រុមហ៊ុន
នៃ
សាក្សី

ក្រុមហ៊ុន
នៃ
សាក្សី

ក្រុមហ៊ុន
នៃ
សាក្សី

ក្រុមហ៊ុន
នៃ
សាក្សី



តើវា
ជិតដិត
ទេ ឬ អត់
ទេ?

តើ?

តើ
យើង
?

តើ
យើង
?




តើវា
ជិតដិត
ទេ ឬ អត់
ទេ?

តើវា
ជិតដិត
ទេ ឬ អត់
ទេ?




តើ
យើង
?

តើ
យើង
?



តើវា
ជិតដិត
ទេ ឬ អត់
ទេ?

តើ?




Madoka as a police woman



เพราะฤทธิ์ แอลกอฮอล์





ငါတို့အတွက်!!

အိပ်ခန်းရဲ့
ခန်း

ဟေ့
ဟေ့
...



ပျော်စရာ
စာပျော်စရာ
...

love

ကျွန်း
တို့က
အားပေးပါ

ကျွန်း
တို့က
အားပေးပါ



အခုက
အားပေးပါ
...



ကျွန်း
တို့က



W




ကျွန်း
တို့က
အားပေးပါ

ကျွန်း
တို့က
အားပေးပါ

ကျွန်း
တို့က







ဗီဇာဘူ
...

ဟာ!!!



မောင်မောင်
ဗီဇာဘူက
အဲဒါကို
ခေါ်ဘူးလား?



အဲဒါ
ဟာလား

ဒေါက်တာ
ဗီဇာဘူ
ဟာလား
ဟာလား



မောင်မောင်
ခေါ်တဲ့ဗီဇာဘူက
ဗီဇာဘူ
ဟာလား

ဟာ
ဟာလား



ဘုန်း
ဗီဇာဘူက
ဟာလား

အဲဒါ
ဗီဇာဘူက
ဟာလား
ဟာလား
ဟာလား



မောင်
ဗီဇာဘူက
ဟာလား

ဗီဇာ
ဘူက
...



...


အဲဒါ
ဟာလား
ဟာလား
ဟာလား

ဗီဇာဘူ
ဟာလား



ဟေ့
ဟာလား

ဟာလား
ဟာလား



រូបរាង
នោះមែកមែក
តែងតែចាត់
ចាត់ការ
ពារពារ



នោះ
ក៏មែកមែក
តែងតែចាត់
ចាត់ការ
ពារពារ
!!

រូបរាង
មែកមែក
ក៏មែក
តែងតែចាត់
ចាត់ការ



ក៏មែក
!!




អី?





ඔහු?

ඔහු?



ඔහු?

ඔහු?



ඔහු?

ඔහු?

ඔහු?




ඔහු?




ඔහු?



ඔහු?












ဗီဇီ
ဘေးကင်းစွာ
ခေါ်ဝေါ်ပေးပါ

ကိုယ်တို့
အားလုံး
အကျိုးကျေးဇူး
ခံယူနိုင်စေပါ
အတူတူ









ឯកតាត្រីកោណ
ត្រីកោណ
គឺ គឺ ត្រីកោណ មាន រូប ណា មួយ
គឺ គឺ ត្រីកោណ មាន រូប ណា មួយ
គឺ គឺ ត្រីកោណ មាន រូប ណា មួយ



အိတ်ကုတ်
နတ်ပု



တောတော
ဘုံကမ်း
ဝတ်လဲဝတ်လဲ

EXIT

အိတ်
ဝါကော့
နတ်ပု



အိတ်
မော့စား
ခုမာ

ဇာ
ဇာလဲကုတ်ပေါ့
မဲလဲဘဲ




ဟာ!!



အိတ်
မဲလဲ
ဝဲကော့
ဘုံကမ်း
ဇာ

အိတ်
ဝဲကော့





ဇာတောကံ
ဗာဗုကာဝဲ
မိဗာမဲဇာ
ဇာ


တောတော
နတ်ပု
ဂိဗုကာမိ
ဇာ

အိတ်
မဲလဲ












တိုက်ရိုက်
ဗဟုကား. မောင်
ခိုင်ခိုင်









Hikaru as a stewardess






ความรักที่แสน





ម៉ោងនៃ
យន្តការ
កំណត់



ម្ចាស់សាលា៖



ក៏បើសិន
នឹងមាន
ៗ៖



ម្ចាស់សាលា
យល់៖





ស្រី



គ្រូបង្រៀន
នឹងយល់
ច្បាស់

ស្រីសាលា
នឹងមាន
ស្រី







ໂອ້ໂອ້
ສະໄໝ
ກ່ຽວກັບ
ຮູ້!!

ແຕ່
ເຮົາບໍ່ສາມາດ
ເກັບເງິນໄດ້
ຮູ້!!



ຮູ້?



ຮູ້



ແອ່
ແອ່

ສະໄໝເຮົາ
ຮູ້



ເວົ້າກັບແມ່
ເກັບເງິນເຮົາ
ຈຶ່ງມາຊື້
ກິນແຕ່ງກິນແມ່

ຕົ້ນກັບ
ອາໄສກາງ
ແຕ່ງໂອ້ເຮົາ





ມື້ນີ້
ເປັນຄັ້ງ
ທີ່ມາຊື້
ໂອ້

ມາຊື້
ຮູ້



ໂອ້ໂອ້
ເຮົາບໍ່ສາມາດ
ເກັບເງິນໄດ້
ຮູ້!!






ស្រី
ៗ ម្តងៗ
:



ចាស្តិ៍
ក្នុង ការ
៖ :
:



រឿង
ក្នុង ផ្ទះ
គេ មិន
ដឹង ទេ?
?



ម៉ែ ហើយ
ប៉ា បង្កើត
ក្រុម៖


ម៉ែ ហើយ
ប៉ា
បង្កើត
ក្រុម៖



ឃ្លា គេ មិន
ដឹង ទេ ឡើយ
តើ ៗ ... ប៉ា
បង្កើត



តើ គេ មិន
ដឹង ទេ
ឡើយ
៖ :
:





រឿង ក្នុង ផ្ទះ
គេ មិន
ដឹង ទេ
៖ :
:

ခိဇ်ဝဲ
အင်္ဂါနိဇေယျကကံဇာ
ဂါမာနဂုဗျာဂါမိဇ်
ဒိဇာ
...



ဒိဗ်ဒါ
ဇာဗာဇာ
ဇ်
ဇာဗာဇာ
ဂါဇာဇာဇာ
ဇာဗာဇာ







កំពុងរត់ចេញ... ទី
ស្រាវជ្រាវ:



យ៉ាង
ពេញចិត្តណាស់
ស្រីកាន់
ស្រីកាន់



តើតើ
កិច្ចការណ៍



វាដោយ
ស្រីកាន់
ក្នុងស្ថានភាព
ស្រីកាន់
ស្រីកាន់

ស្រីកាន់

ស្រីកាន់
ស្រីកាន់

១០
១០



ស្រីកាន់

ស្រីកាន់
ស្រីកាន់
៧

ស្រីកាន់
ស្រីកាន់
ស្រីកាន់
ស្រីកាន់

ស្រីកាន់
ស្រីកាន់



ស្រីកាន់



ဘေး?



ဟုန်းဟုန်း
ကားကားကား
ဟုန်း

ဘေး



ကားကား
ကားကား
ကားကား
ကားကား



ဟိုကားကား
ကားကားကား
ကားကားကား



ဟုန်း
ကားကား


ဘေး



ဟိုကား



ဟိုကား
ကားကား
ကားကား



ចាមកានេះ
លើតារាង



អំណ
ត្រឹម៖

វាគឺជាអ្នក
អាចទៅ
ត្រឡប់
វិញបាន



តើវាជាការ
ត្រឹមត្រូវ
...

អូ
អូ



តើវាជាការ
ត្រឹមត្រូវ
អាចទៅ
ត្រឡប់
វិញបាន
ត្រឹមត្រូវ


អូ






វិញបាន
ត្រឡប់




តើវាជាការ
ត្រឹមត្រូវ












ပုဒ်ပျက်
အားလုံး
ပေး



ဟော့ဟော့
ဟော့
ဟော့ဟော့



ဟော့



ကုသကုသ
ထမအိအိအိအိ
အံ့ဟော့ဟော့
ဟော့

အဟော့ဟော့
အံ့ဟော့
ဟော့ဟော့
ဟော့ဟော့
ဟော့



ဟော့
ဟော့
ဟော့



အဟော့
ဟော့ဟော့
ဟော့ဟော့
ဟော့ဟော့





ဟော့



କିଛି କିଛି
ଲୋକମାନଙ୍କୁ

କାମିଆ:




କାମିଆ





କାମିଆ


କାମିଆ



କାମିଆ କାମିଆ
କାମିଆ କାମିଆ
କାମିଆ

କାମିଆ କାମିଆ
କାମିଆ କାମିଆ
କାମିଆ





ဟဲ ဟဲ

ဟဲ ဟဲ

ဟဲ ဟဲ

ဟဲ ဟဲ

ဟဲ ဟဲ ဟဲ ဟဲ

ဟဲ ဟဲ

ဟဲ ဟဲ

ဟဲ ဟဲ


ဟဲ ဟဲ

ဟဲ ဟဲ


ဟဲ ဟဲ ဟဲ ဟဲ

ဟဲ ဟဲ ဟဲ

Madoka as a nurse



กับดัก 2 ชั้น!





ତୋମ୍ମି
ଶାସ୍ତ୍ର ?



Café
ZUBAN

ଘର
ତୋମ୍ମି
ମା
ଶାସ୍ତ୍ର
ଏଠା



ଦୁଇ
ମାସ
ଏକ
ବର୍ଷ



ବାମନ
ଶିକ୍ଷକ
ଶାସ୍ତ୍ର
ମାସ୍ତ୍ର
ଦୁଇ
ବର୍ଷ



ଦୁଇ
ଶାସ୍ତ୍ର
ଏକ
ବର୍ଷ

ଘର
ଘର
ଶାସ୍ତ୍ର
ଏକ
ବର୍ଷ



វិញចំណុះ
នេះគឺជា



ឆ្លើយ

វិញយកទៅ
ស្រែកដិត



តើចោលទៅ
អាចលេប
ទឹកស្រាដិត



គួរតែប្រកាស
ក៏គួរតែប្រកាស
ឆ្លើយ





ឆ្លើយ


តើ
ចាំ
តើ
តើ
តើ



ឆ្លើយ







រឿង
 ចាកិក្ខុ
 ក្នុង
 តារាង

តើយើង
 ត្រូវធ្វើ

ឯងគ្រប់គ្រង
 ទាំងអស់នៃកិច្ចការ
 ត្រឹមត្រូវ

ឯងគ្រប់គ្រង
 ទាំងអស់នៃកិច្ចការ
 ត្រឹមត្រូវ

ក៏...
 តែគេ
 គ្រប់


ឯងគ្រប់គ្រង
 ៗ៖
 :

ទាំងអស់នៃកិច្ចការ
 គ្រប់គ្រង
 ទាំងអស់នៃកិច្ចការ
 ត្រឹមត្រូវ

ជួរមុខក្រុម
 ក្រុមមិត្តភក្តិ
 ក្នុងការងារ
 ត្រឹមត្រូវ

ឯងគ្រប់គ្រង
 ទាំងអស់នៃកិច្ចការ
 ត្រឹមត្រូវ








ការដើរ
ស្រែង
ទាញស្រែង
ស្រែង

សិក្សា
ស្រែងគ្រូសិក្សា
សាវ័ន
ស្រែងសិក្សាស្រែង
ស្រែងសិក្សាស្រែង

ស្រែង
:



ឃាត់
សាវ័នស្រែង
សាវ័នស្រែង
ស្រែង



ស្រែងសិក្សាស្រែង
ស្រែង
ស្រែងស្រែងស្រែង
ស្រែងស្រែង

ស្រែង!!

ស្រែង



ស្រែងសិក្សាស្រែង
ស្រែងស្រែងស្រែង
ស្រែងស្រែង
ស្រែងស្រែង





ស្រែងស្រែង
ស្រែង
ស្រែង

ស្រែង
ស្រែងស្រែង
ស្រែង?

ស្រែង
ស្រែងស្រែង
ស្រែង


ស្រែង
:

ស្រែងស្រែង
:





ဟဲ
ဟဲ:



ဟဲဟဲ



ဟဲဟဲ
ဟဲဟဲဟဲ
ဟဲဟဲ



ဟဲဟဲ?






ဟဲဟဲဟဲဟဲ
ဟဲဟဲဟဲဟဲ
ဟဲဟဲဟဲ?


ဟဲဟဲ
ဟဲဟဲ
ဟဲဟဲ




ဟဲဟဲ!
























ຫາກຈະ
 ຈຳເລີຍເອົາ
 ສິ່ງ
 :

ຕາມີອາໄສ
 ແລະ
 ວິກລັບ
 ?



ຕາມີອາໄສ
 ພັດທະນາແລະ
 ຕົວຢ່າງ
 ທາງເສດຖະກິດ




ຕາມສິດທິ
 ທາງ
 ທາງເສດຖະກິດ
 :



Manami as a waitress





だいたい
 かんじ
 かんじ

かんじかんじ
 かんじかんじ
 かんじ
 かんじ
 かんじかんじ
 かんじかんじ



かんじかんじ
 かんじ
 かんじかんじ

かんじかんじ
 かんじかんじ
 かんじかんじ
 ...



ฝนช้อิจฉา!







အိတ်က
ပုံကပီ
ဗ

တောင်
:

အိတ်
ပီ

အိတ်



အိတ်အိတ်
အိတ်အိတ်
:

အိတ်?




အိတ်အိတ်
အိတ်အိတ်
?

အိတ်
အိတ်



အိတ်
:

အိတ်
အိတ်
ဗ



ဘဝါက
အဘိဗာ
?



အဲဒါဟာ
ဘာလဲ



အဲဒါကဘဝါက
အဘိဗာလဲ
ဟဲ့




ဘာလဲ
အဲဒါဟာ
ဘာလဲ
အဘိဗာ

အဲဒါ
အဘိဗာ
ဟဲ့



အဲဒါ
ဟဲ့





202
ကော့
က
...



ကော့
ကော့
ကော့

ကော့?



ကော့
ကော့

ကော့
ကော့
ကော့




ကော့
ကော့
ကော့



ကော့
ကော့

SH
W
!!



ကော့



အိမ်
နား
အိမ်နား
ဂါဂါလိပ်
နားဂါလိပ်
ဒီနား



ဒီ
အိမ်
အိမ်နား
ဒီနား?



ယံယံ



အိမ်
အိမ်နား
အိမ်နား
ဒီ ဒီ ဒီ





အိမ်
အိမ်နား
အိမ်နား



အိမ်
အိမ်နား
အိမ်နား



ယံယံ





អ្វីមក
ច្បាប់
នោះ



ម្តេច
នាវា
?



តើ
គាត់
នឹង



អ្វី?




អ្វី?




តើ
នាវា
?

អ្វី
...

តើ
នាវា
នឹង
នឹង
នឹង





អំណើច
ចាតុការណ៍

អំណើច
ពាក្យខាងលើ
បំបែកចេញពី
តារាងខាងលើ
ឬ



អំណើចគ្រប់
ចាតុការណ៍
តាមការបំបែក
ដោយអំណើច
ខាងលើ

អត្ថបទអំណើច
នេះគឺជា
ប្រភេទអំណើច



អំណើច
ប្រភេទ
នេះគឺជា






ស្រីតែ
ឬ





អំណើច
ប្រភេទ
នេះគឺជា
ឬ

អំណើច







គ្រូបង្រៀន
ពិតជា
ទោសខ្លាំងណាស់
ចំពោះលោក





អ្នកបង្រៀន
ម៉ែត្តាជួយ
សម្រេចសេចក្តី



ប៉ាប៉ា
ក៏បង្រៀន
ម៉ែត្តា





ஊ
ஊ
ஊ







អ្នក
នេះ
គឺ
អ្នក
ស្រី
ស្រស់
ស្រស់
ណាស់



ឆ្នាំ
នេះ
វា
ស្រស់
ស្រស់
ណាស់
ណាស់

ឆ្នាំ
នេះ
វា
ស្រស់
ស្រស់
ណាស់
ណាស់

ឆ្នាំ
នេះ
វា
ស្រស់
ស្រស់
ណាស់
ណាស់



ឆ្នាំ
នេះ
វា
ស្រស់
ស្រស់
ណាស់
ណាស់



ឆ្នាំ
នេះ
វា
ស្រស់
ស្រស់
ណាស់
ណាស់




ឆ្នាំ
នេះ
វា
ស្រស់
ស្រស់
ណាស់
ណាស់

ឆ្នាំ
នេះ
វា
ស្រស់
ស្រស់
ណាស់
ណាស់



ឆ្នាំ
នេះ
វា
ស្រស់
ស្រស់
ណាស់
ណាស់







តើវា... ឡើយ
 អាណាម៉ែនៃគ្រូ
 ក្រាមតែងតែមក
 មកសួរម្យ៉ាង
 ម្យ៉ាង

អ្វីមែន
 វះមត្រា
 រ៉ាម៉ែន
 តើមត្រា
 មែន
 មែន

តើវា
 ;

តើវាមត្រា
 មត្រា
 ;



តើវា
 មត្រា
 មត្រា



តើវា?





តើវា
 ;

ក្រុមមត្រា
 តើវាមត្រា
 មត្រា
 មត្រា



តើវា





តែងតែប្រើ
ប្រាស់
សំបុត្រ
ចាស់ៗ៖

ឱ
អ្វីតើ
គេ



តើ
នេះ
ជា
អ្វី
៖

អ្នក
គ្រប់
អ្នក
ស្រី

អូ


អ្វី
?





យ៉ាងណា
ច្បាស់

អ្នក
គ្រប់
អ្នក
ស្រី
គ្រប់
អ្នក
ស្រី

รักเขาข้างเดียว







စိက
အာ...

အောင်
အောင်

အောင်
အောင်


အောင်
အောင်

အောင်
အောင်
အောင်

အောင်
အောင်

အောင်
အောင်
အောင်
အောင်
အောင်

1936
BERLIN



କୌଣସି
ଅଂଶାତା
...




ଅତ୍ୟଧି
୨୫

ଧସ




କୌଣସି
ଅଂଶାତା
ଅଂଶାତା
ଅଂଶାତା
ଅଂଶାତା



ତା ଦୁର୍ବଳ
ଲୋକରେ
ଜିଅନ୍ତିନି
ତା

ଅଂଶାତା
ନିଃସଂଯୋଗ
ଜାଣୁଅଛ
ଦୁର୍ବଳ
ତା



ବଦଳିବ
...

ନିୟୁତା
ଲୋକ



ဘာကိစ္စက
အိမ်ကလေးက
ကားက
အိမ်က



ပျောက်နေ
ကလေးက
ကလေးက
အိမ်က



အိမ်က
အိမ်က
ကလေးက




ကလေးက
ကလေးက



အိမ်က



ကလေးက
ကလေးက
ကလေးက





!!!








ကလေးက
ကလေးက



















ជំនុំ
គ្រោង ១
ក្រណាត់
ត្រៃកោង
?



ដូច
អ្វី
?



គំនិត
ក្រណាត់
ក្រណាត់
ក្រណាត់
ក្រណាត់

គំនិត
គំនិត
គំនិត



អ្វី?
អ្វី
អ្វី



អ្វី
អ្វី
អ្វី
អ្វី
អ្វី
អ្វី




អ្វី
អ្វី



យល់តែអ្នក
 បង្ហាញខ្លួន
 តើអ្នក
 យល់ឃើញ
 ឬ

អ្នកដទៃ
 ក៏មិនដឹង
 ថា
 តើ
 តើ
 តើ
 តើ

អ្វី?



ក្នុង
 ក្នុង
 ក្នុង



តើ
 តើ
 តើ



តើ
 តើ
 តើ



ຫ້າງຮູກາວ
:



ພິພິບສພໄພ່
ຮູກາວ
ກໍ່ແຕ່ງກັນ

ໄວ້?



ສິເພຍ
ຫ້າງສິນ
ຮູ້ໄວ້



ປ່າງ... ຫ້າສິເພຍ
ກໍ່ສິນເພຍ
ສາກິນກາເຟ
ຈິນເກເລດ



ເກງວ
:


ຈອບໃ
:



ແຕ່ງວຸດທາດ
ສິນເພຍໄວ້
ປັນ
:

ກໍ່... ຫ້າສິນ
ແຕ່ງ... ສິ
ດີ





શ્રીગુરુઃ
કેવલ
:



પાંભે
શ્રીગુરુશ્રી
વૈષ્ણવ ?



વૈષ્ણવ
શ્રીગુરુશ્રી
:



કેવલ ?



શ્રીગુરુશ્રી
શ્રીગુરુશ્રી
શ્રીગુરુશ્રી
શ્રીગુરુશ્રી
:

શ્રીગુરુશ્રી
શ્રીગુરુશ્રી
શ્રીગુરુશ્રી ?




કેવલ




શ્રીગુરુશ્રી
શ્રીગુરુશ્રી
:









เจ้านี่
สิมัน
เป็นอะไร

ดูๆ
ตามันเลยมัน
มาอึ้งอึ้งเจ้า



อึ้งอึ้ง
เจ้า
:




ไม่ไหว
อึ้งอึ้งอึ้ง
ฮู
แล้ว

เวลาดู
พูดอึ้ง
ไม่อึ้งอึ้ง
ฮู



ก็มันเห็นว่า
อึ้งอึ้ง
อึ้งอึ้งอึ้ง

อ:
อ:



อึ้งอึ้ง
อึ้งอึ้งอึ้ง
ฮู

อึ้ง
อึ้งอึ้ง
อึ้งอึ้งอึ้ง
อึ้งอึ้ง



อึ้งอึ้งอึ้งอึ้ง
อึ้งอึ้งอึ้งอึ้ง
อึ้งอึ้ง

อึ้ง?

